



ស្ថានទូតអូស្ត្រាលីភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន

កម្មវិធីជំនួយអភិវឌ្ឍន៍អន្តរជាតិអូស្ត្រាលី សម្រាប់ប្រទេសកម្ពុជា ឆ្នាំ2012-13

ឆ្នាំ2012-13នេះ រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់នូវទឹកប្រាក់សរុបចំនួន 94,7 លានដុល្លារ អូស្ត្រាលី (ប្រហែលជា 95,3 លានដុល្លារសហរដ្ឋអាមេរិច) ក្រោមកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការដល់ ប្រទេសកម្ពុជា។

ថវិកាជាតិឆ្នាំ 2012-13 ក៏នឹងក្តោបនូវកម្មវិធីជំនួយដែលកម្ពុជានឹងទទួលបាននូវប្រយោជន៍ ពីកញ្ចប់ថវិកាចំនួន 208,6 លានដុល្លារ ដែលនឹងត្រូវផ្តល់សំរាប់រយៈពេលបួនឆ្នាំដល់បណ្តាប្រទេស ក្នុងតំបន់អាស៊ីខាងកើត ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេវាកម្មសុខភាព និងអប់រំ សំរាប់ជនក្រីក្រក្នុងបណ្តាប្រទេសទាំងនោះផងដែរ។

លោកជំទាវ **ផេននី រីតាដស៍** (Penny Richards) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ប្រទេសអូស្ត្រាលីនៅតែបន្តខិតខំប្រឹងប្រែងជួយដល់ ប្រទេសកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ ដូចស្តែងឡើងតាមរយៈការបង្កើនថវិកាជំនួយប្រមាណ ជា 17,3 លានដុល្លារអូស្ត្រាលី នាពេលនេះស្រាប់។ ការបង្កើនថវិកាជំនួយនេះជាផ្នែកមួយនៃការ បង្កើនជំនួយអភិវឌ្ឍន៍សរុបរបស់រដ្ឋាភិបាលអូស្ត្រាលី ពី 4,8 ពាន់លានដុល្លារអូស្ត្រាលី ឆ្នាំ 2011-12 ដល់ 5,2 ពាន់លានដុល្លារអូស្ត្រាលីប្រហែលជា 0,35 ភាគរយនៃផលទុនជាតិសរុបនាឆ្នាំ 2012-13។

ក្រោមការគ្រប់គ្រងដោយទីភ្នាក់ងារអូស្ត្រាលីដើម្បីកិច្ចអភិវឌ្ឍន៍អន្តរជាតិ AusAID កម្មវិធី ជំនួយអភិវឌ្ឍន៍អូស្ត្រាលីនៅកម្ពុជាបានផ្តោតទៅលើការពង្រឹងសេវាកម្មសុខភាព ការស្តារហេដ្ឋា រចនាសម្ព័ន្ធ ការបង្កើនផលិតកម្មកសិកម្មនិងប្រាក់ចំណូល ព្រមទាំងការបង្កើនការទទួលបាននូវ យុត្តិធម៌។

ជំនួយអភិវឌ្ឍន៍អូស្ត្រាលីនៅកម្ពុជាឆ្នាំ2012-13 ក៏នឹងផ្តោតផងដែរលើ ការកែលម្អគ្រឹះស្ថាន សុខភាព ការបណ្តុះបណ្តាលបុគ្គលិកបំរើការងារផ្នែកសុខភាព ការស្តារឡើងវិញនូវប្រព័ន្ធផ្លូវដែក ជាតិកម្ពុជា និងផ្លូវថ្នល់នានា ការផ្តល់ឧកសិករក្រីក្រនូវការបង្កើនផលិតភាពកសិកម្ម ព្រមទាំងការ ប្រឆាំងនឹងបទឧក្រិដ្ឋ និងការពង្រឹងសុវត្ថិភាពនៅតាមសហគមន៍។

លោកជំទាវឯកអគ្គរាជទូត **វិណជស័** ក៏បានមានប្រសាសន៍បន្ថែមថា «ប្រទេសអូស្ត្រាលី មានបំណងជួយដល់ប្រទេសកម្ពុជា ដើម្បីសម្រេចបានក្នុងឆ្នាំ 2014-15 នូវគោលដៅ ៖ 80 ភាគរយនៃការផ្តល់កំណើត នឹងត្រូវបានប្រព្រឹត្តឡើងដោយមានការចូលរួមរបស់បុគ្គលិកសុខាភិបាល ដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និងទិសដៅ ៖ 85 ភាគរយនៃប្រជាជនសរុបនឹងត្រូវទទួលបាននូវការផ្តល់ហិរញ្ញប្បទានសុខភាព និងសេវាធានារ៉ាប់រងសុខភាព។ ហើយរហូតដល់ឆ្នាំ 2016 អូស្ត្រាលីនឹងអាចជួយដល់កសិករក្រីក្រនៅកម្ពុជាសរុបចំនួន 230.000 នាក់ ក្នុងការបង្កើនប្រាក់ចំណូលរបស់ពួកគេ។»

ក្នុងចន្លោះឆ្នាំ 2012-2015 អូស្ត្រាលីនឹងជួយកម្ពុជាក្នុងការអនុវត្តមូលដ្ឋានទិន្នន័យបទឧក្រិដ្ឋ ថ្នាក់ជាតិ និងការចុះបញ្ជីតុលាការ ដើម្បីពង្រឹងកិច្ចការងាររដ្ឋបាលផ្នែកច្បាប់និងយុត្តិធម៌នៅទូទាំងប្រទេស។ អូស្ត្រាលីក៏នឹងបន្តជួយដល់ការបោសសំអាតមីនលើផ្ទៃដី 35 គម²។

លោកជំទាវឯកអគ្គរាជទូតបានបន្តថា «ជំនួយអូស្ត្រាលីក្នុងការបោសសំអាតមីន និងលើកកម្ពស់ការយល់ដឹងក្នុងសហគមន៍ បានជួយកាត់បន្ថយអត្រាជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជាបានប្រមាណជា 76 ភាគរយ ពី 875 ករណីក្នុងឆ្នាំ 2005 មកត្រឹម 211 ករណីក្នុងឆ្នាំ 2011។»

ស្របតាមការប្តេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលី រដ្ឋាភិបាលអូស្ត្រាលីបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជំនួយទូទៅថ្មីមួយ នាថ្ងៃទី 8 ខែឧសភា ឆ្នាំ 2012។ ក្របខ័ណ្ឌនេះបង្ហាញនូវចក្ខុវិស័យក្នុងរយៈពេលបួនឆ្នាំខាងមុខ សំរាប់ជំនួយអូស្ត្រាលី ដែលកំណត់យ៉ាងច្បាស់ថាតើអូស្ត្រាលីនឹងផ្តល់នូវជំនួយជាទឹកប្រាក់ចំនួនប៉ុន្មាន នៅឯណាខ្លះ និងដោយសារអ្វី រហូតដល់ឆ្នាំ 2015-16។

ចក្ខុវិស័យទាំងនេះនឹងជួយឲ្យរដ្ឋាភិបាលអូស្ត្រាលី សហការបានកាន់តែល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីកសាងផែនការ និងអនុវត្តកម្មវិធីជំនួយប្រសើរជាងមុន ក្នុងរយៈពេលបួនឆ្នាំខាងមុខ ដែលនឹងអាចផ្តល់លទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀតជូនប្រជាជនកម្ពុជា។

ទំនាក់ទំនងព័ត៌មាន៖
លោក ជេម ហ្គុយដ៍ អ្នកនាំពាក្យប្រចាំស្ថានទូតអូស្ត្រាលី
លេខទូរស័ព្ទ 023 213 470 លេខបន្ត 502
ស្ថានទូតអូស្ត្រាលីភ្នំពេញ
ថ្ងៃទី៩ ខែឧសភា ឆ្នាំ2012